



របាយការណ៍ ប្រចាំឆ្នាំ២០២៣

Annual Report 2023

 www.borribo.com.kh

 023 222 119 | 023 222 776

 www.facebook.com/borribo/mfi

អារម្ភកថា

ក្នុងការចងក្រងរបាយការណ៍ប្រចាំឆ្នាំ២០២៣ គឺមានគោលបំណងចូលរួមចែករំលែកនូវព័ត៌មាន របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ដើម្បីរួមចំណែកក្នុង ការរក្សាស្ថេរភាពហិរញ្ញវត្ថុនិងកំណើន សេដ្ឋកិច្ច ឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ បន្ថែមពីនេះទៅទៀត កាលថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតបានធ្វើបទបង្ហាញ អំពីវិស័យធនាគារនិង ហិរញ្ញវត្ថុក្នុងទិសដៅ ធនាគារជាតិនៃកម្ពុជា និងបន្តបន្ទូលនូវបទបញ្ញត្តិការប្រុងប្រយ័ត្នមួយចំនួនដែលចាំបាច់។ ការផ្តល់លទ្ធភាពឲ្យ គ្រឹះស្ថាននិងធនាគារបន្តដើរតួយ៉ាងសំខាន់ក្នុងការចូលរួមគាំទ្រក្រុមហ៊ុនសហគ្រាសដូចជា ផ្តល់ហិរញ្ញប្បទាន និងការរៀបចំឥណទានឡើងវិញនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ។ ម្យ៉ាងវិញទៀតយើងសង្កេតឃើញថា ការកើនឡើងអត្រាការប្រាក់ពីរប្រភពទុនក្នុងស្រុក និងក្រៅប្រទេសមានការកើនឡើងជាអតិផរណាកំពុងមានការប៉ះទង្គិចដល់ធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាខ្លាំង។ ទោះជាយ៉ាងណាក៏ដោយភាពប៉ាន់ស្មាននៃធនាគារជាតិនិងហិរញ្ញវត្ថុ មានការចាំបាច់ចាត់វិធានការរួមបន្តភាពអនុគ្រោះ និងជួយគាំទ្រនៃសកម្មភាពអាជីវកម្ម ដូចជាការផ្តល់ ហិរញ្ញប្បទាន និងរៀបចំឥណទានឡើងវិញវិធានទាំងនោះរួមមានអនុញ្ញាតឲ្យគ្រឹះស្ថាន និងធនាគារហិរញ្ញវត្ថុ បន្តអនុវត្តអនុបាតដើមទុនត្រឹមកម្រិត១.៥% រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។ អនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តអនុវត្តអត្រាការប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណត្រឹមកម្រិត៧%រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២៤។ អនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញចំពោះវិស័យទេសចរណ៍ នៅខេត្តសៀមរាប អតិថិជនដែលជួបផលវិបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសំ វិធានធន់រយៈពេល១២ខែ និងលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំ ឥណទានឡើងវិញលើវិស័យ អចលនទ្រព្យជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែក ហិរញ្ញវត្ថុបណ្តោះអាសន្នតាមបទបញ្ញត្តិធនាគារជាតិនៃកម្ពុជា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ក្នុងនាមជាអ្នកអនុវត្ត ឬ មន្ត្រីប្រតិបត្តិតាមយើងនឹងបន្តរក្សានូវ ភាពធន់ ភាពរឹងមាំ និងការដាក់ចេញនូវវិធានការប្រុងប្រយ័ត្ននានា ជាបន្តបន្ទាប់និងទាន់ពេលវេលា ដែលបាន ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន និងកាត់បន្ថយ បាននូវ ហានិភ័យ ជាប្រព័ន្ធ។ ក្នុងនោះដែលគ្រឹះស្ថានបានជំរុញការងារ

បរិយាបន្នហិរញ្ញវត្ថុ សំដៅធានាឲ្យប្រជាជនទូទៅ មានលទ្ធភាព ទទួលបាន និងប្រើប្រាស់ សេវាហិរញ្ញវត្ថុ ទាន់ពេលវេលា សមស្របតាមតម្រូវការ និងមានតម្លៃ សមរម្យ។

ជាក់ស្តែងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ បន្តផ្តល់អាទិភាពលើការបណ្តុះបណ្តាល និងការកសាង សមត្ថភាព ជំនាញរបស់បុគ្គលិកទាំងផ្នែកទុន (Soft skills) និងទាំងផ្នែករឹង (Hard Skills) ជាប្រចាំសិក្សាដោយផ្ទាល់។ ជាមួយគ្នានេះផងដែរ ការចែករំលែកចំណេះដឹង និងការ បណ្តុះបណ្តាលត្រូវបាន អនុវត្ត ជាបន្តបន្ទាប់ និងជាប្រចាំ ដើម្បីជាថ្នលក្នុងការជំរុញគុណភាព ការងារ ទាំងទ្រឹស្តី និងការអនុវត្តផងដែរ។

ទន្ទឹមនឹងនេះ ការរៀបចំរបាយការណ៍ប្រចាំឆ្នាំ២០២៣ នេះឡើងជាសមិទ្ធផលរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ប្រសិនបើមានចំណុចខុស ឆ្គងដោយប្រការណាមួយសុំខន្តិអភ័យ ទោសទុកជាមុន នូវរាល់ កំហុសទាំងនោះដោយអចេតនាក្នុងការប្រើប្រាស់ វាក្យស័ព្ទគ្រឹះស្ថាននឹង រង់ចាំទទួលការរិះគន់ដោយសេចក្តីសោមនស្សរីករាយ ពីសំណាក់អ្នកអាន និងអ្នកជំនាញ ផ្នែកផ្សេងៗក្នុងន័យកែលំអរ ដើម្បីធ្វើឲ្យរបាយការណ៍ នេះកាន់តែមានគុណភាព សុក្រឹតភាព និងប្រសិទ្ធភាព។

ជាទីបញ្ចប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមប្រឹក្សាភិបាល នាយកគ្រប់គ្រងទូទៅ យើងខ្ញុំសុំជូនពរឲ្យគណៈគ្រប់គ្រងរបស់គ្រឹះស្ថាន មានកម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ចទាំងឡាយ ។

មាតិកា

សារពីប្រធានក្រុមប្រឹក្សាភិបាល	1
ចំណាប់អារម្មណ៍នាយកក្រុងក្រចេះ.....	2
១.ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃ	4
១.១.ទស្សនវិស័យ.....	4
១.២ បេសកកម្ម	4
១.៣ គុណតម្លៃរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី	4
២. សាវតាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី.....	5
៣. ការពង្រីកតំបន់ប្រតិបត្តិការ.....	6
៤.ភាគទុនិក.....	10
៥.របាយការណ៍របស់គ្រឹះស្ថាន	11
៦.ផលិតផល និងសេវាកម្ម.....	12
៦.១.ឥណទានក្រុមសាមគ្គី.....	14
៦.២.ឥណទានខ្នាតតូចបំផុត	16
៦.៣.ឥណទានឯកត្តជន	18
៦.៤.ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន	20
៦.៥.ឥណទានឯកត្តបុគ្គល.....	22
៦.៦.ឥណទានបុគ្គលិក.....	24
៦.៧.ឥណទានម៉ូតូ	25
៧. ប្រតិបត្តិការឥណទាន.....	27
៧.១ ការផ្តល់ឥណទាន តាម ប្រភេទឥណទាន.....	27
៧.២ ការផ្តល់ឥណទានតាមវិស័យ	28
៧.៣ លទ្ធផលប្រតិបត្តិការ	30
៧.៤ ការគ្រប់គ្រងហានិភ័យ	31
៨.សកម្មភាពផ្នែកគ្រប់គ្រងអាជីវកម្មស្រាវជ្រាវនិង អភិវឌ្ឍន៍	33
៨.១ ការរីកចម្រើនប្រកបដោយភាពទទួលខុសត្រូវ.....	33

៨.២ ទិន្នាការនៃផលិតផល	33
៨.៣ សកម្មភាពនៃការផ្សព្វផ្សាយ.....	34
៨.៤ ហានិភ័យទីផ្សារ	35
៩.របាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍របស់សវនករឯករាជ្យការណ៍ក្រុមប្រឹក្សាភិបាល	36
៩.១ របាយការណ៍ក្រុមប្រឹក្សាភិបាល	36
៩.២ សកម្មភាពអាជីវកម្មចម្បង	36
៩.៣ លទ្ធផលហិរញ្ញវត្ថុ	36
៩.៤ ភាគលាភ.....	36
៩.៥ ទុនបម្រុង និងសំវិធានធន.....	36
៩.៦ បំណុលពិបាកទារ និងឥណទានជាប់សង្ស័យ	36
៩.៧ ទ្រព្យសកម្មរយៈពេលខ្លី	37
៩.៨ វិធីសាស្ត្រក្នុងការវាយតម្លៃ.....	37
៩.៩ បំណុលជាយថាហេតុ និងបំណុលផ្សេងៗ.....	38
៩.១០ ការផ្លាស់ប្តូរនៃហេតុការណ៍.....	38
៩.១១ ប្រតិបត្តិការជាសារវន្ត និងមិនប្រក្រតី	38
៩.១២ ការបោះផ្សាយភាគហ៊ុន និងប័ណ្ណបំណុល.....	39
៩.១៣ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន.....	39
៩.១៤ ព្រឹត្តិការណ៍សំខាន់ៗក្នុងកំឡុងការិយបរិច្ឆេទ	39
៩.១៥ សវនករ	39
៩.១៦ ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ.....	39
៩.១៧ ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ.....	41
៩.១៨ របាយការណ៍ស្តីពីសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ	47
៩.១៨.១.មតិសវនកម្ម	47
៩.១៨.២.មូលដ្ឋាននៃមតិសវនកម្ម	47
៩.១៨.៣.ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់ សវនករ	48
៩.១៨.៤.ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ.....	48

៩.១៨.៥.ទំនួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ៤៩

១០. ផ្នែកគ្រប់គ្រងធនធានមនុស្ស 51

 ១០.១ ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ 51

 ១០.១.១ ការបណ្តុះបណ្តាលផ្នែកខាងក្នុង 53

 ១០.១.២ ការបណ្តុះបណ្តាលផ្នែកខាងក្រៅ 54

សារពីប្រធានក្រុមប្រឹក្សាភិបាល

កញ្ញា សុខ សូម៉ានីដ

តាងនាមឲ្យប្រធានក្រុមប្រឹក្សាភិបាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី នាងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមស្វាគមន៍និង សូមធ្វើការបង្ហាញជូននូវរបាយការណ៍ប្រចាំ ឆ្នាំ២០២៣ របស់គ្រឹះស្ថាន។ ការងើបឡើងវិញអំពីជំងឺរាតត្បាត និងការត្រលប់ទៅរកការរស់នៅក្នុង ភាពប្រក្រតីភាពថ្មីអាចឲ្យយើងបន្តបេសកកម្មនិងអនុវត្តសកម្មភាពពេញលេញ គឺការប្រមូលទិន្នន័យ បឋម និងការផ្សព្វផ្សាយគោលនយោបាយបានដោយផ្ទាល់ដែលសកម្មភាពទាំងនេះត្រូវបានប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ និងពន្យារពេលឆ្នាំ ២០២០,២០២១។ ដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកពុំមាន ស្ថេរភាពដែល ធ្វើឲ្យជួបវិបត្តិសេដ្ឋកិច្ចជាសកល។ដោយមើលឃើញពីស្ថានភាពបែបនេះ រាជរដ្ឋា ភិបាលកម្ពុជា បានរៀបចំ នូវយុទ្ធសាស្ត្រ និងវិធានការជាច្រើន ដើម្បីកាត់បន្ថយ នៃការកើនឡើង ជាអតិផរណា និងដើម្បីរក្សាកំណើនសេដ្ឋកិច្ចឲ្យងើបឡើងវិញជាបន្តបន្ទាប់។

ស្របពេលជាមួយគ្នានេះផងដែលរាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ និងបានអបអរ សារទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានកីឡាដ្ឋាននៃពហុដ្ឋានជាតិមរតកតេជោ និងរាប់ ថយក្រោយ ៥០២ ថ្ងៃនៃដំណើរឆ្ពោះទៅស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើ ឡើងនៅព្រឹកទី១៦ ខែឧសភា ឆ្នាំ ២០២៣ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោហ៊ុនសែនដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ម្យ៉ាងវិញទៀតវិស័យធនាគារនិងហិរញ្ញវត្ថុ កាលកន្លងមកនេះមានការថយចុះជាខ្លាំងក្នុងអំឡុងពេលនេះធ្វើឲ្យគ្រឹះស្ថានមានការខាតបង់ជា ច្រើន។ ដោយមានការជ្រោមជ្រែងអំពីអាជ្ញាធរពាក់ព័ន្ធ អ្នកគ្រប់គ្រងអតិថិជននិងដៃគូសហការ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ដែលបានរួមសហការយ៉ាងមុតមាំ ក្នុងការរុញច្រានឲ្យគ្រឹះស្ថាន សម្រេចតាមទិសដៅដែលបានគ្រោងទុក។

ជាចុងក្រោយនាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់អតិថិជន សាធារណជន និងថ្នាក់គ្រប់គ្រង ព្រមទាំងបុគ្គលិកទាំងអស់ ជួបប្រទះតែសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ការកិច្ចការងារទាំងអស់ក្នុងឆ្នាំ ២០២៤ ខាងមុខនេះ ។

ដោយការរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ
ប្រធានក្រុមប្រឹក្សាភិបាល
សុខ សូម៉ានីដ

ចំណាប់អារម្មណ៍នាយកគ្រប់គ្រងទូទៅ

តាងនាមខ្ញុំ ជានាយកគ្រប់គ្រងទូទៅ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី សូមធ្វើការបើកបង្ហាញពីរបាយការណ៍ប្រចាំឆ្នាំ២០២៣ ជូនលោក លោកស្រី និងសាធារណជន ឲ្យជ្រាបជាព័ត៌មានដូចតទៅ។ ដោយសង្កេតឃើញថា ការងើបឡើងវិញជាបណ្តើរៗ នៃសេដ្ឋកិច្ចក្នុង ឆ្នាំ២០២២ កន្លងទៅមានភាពរឹងមាំដោយក្នុងនោះសម្រេចបានកំណើនក្នុងកម្រិត ៥,២ភាគរយ។ សន្និដ្ឋានឡើងវិញក្នុងផ្នែកសេវាកម្មជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម ការធ្វើដំណើរ និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ទៅរកកម្រិតកំណើនដែលធ្លាប់មានកាលពីមុនពេលផ្ទុះជំងឺកូវីដ-១៩។ ក្នុងនោះ មានការមកដល់នៃភ្ញៀវបរទេសមានការកើនឡើងខ្លាំង ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការ ប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលបានប្រារព្ធធ្វើឡើង នាព្រឹកទី១៦ ខែឧសភា ឆ្នាំ ២០២៣ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែន។ ការស្ទុះឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានេះបានមកក៏ដោយសារថ្លៃទំនិញ ក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងដែរ ការរក្សាបាននូវលំនឹងថ្លៃប្រេងឥន្ធនៈ និងទំនិញនៅទូទាំងពិភពលោកផងដែរ។ ជាមួយគ្នានេះផងដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បាននឹងកំពុងអនុវត្តន៍ ការងារបរិយាបន្ន ហិរញ្ញវត្ថុ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុង ការរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ និងជំរុញ សេដ្ឋកិច្ចជាតិតាមរយៈការអនុវត្តជាក់ ស្តែងដើម្បីជួយសម្រួលបន្ទុករបស់អតិថិជន។ ដោយឃើញបានធ្វើតាម សាវ័តណ៍ណែនាំ ស្តីពីឥណទានរៀបចំឡើងវិញ ដែលចេញដោយធនាគារជាតិនៃកម្ពុជាក្នុងពេលកន្លងមក ដែលអាច ជួយសម្រួលទៅដល់ស្ថានភាពសេដ្ឋកិច្ចរបស់អតិថិជន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី នៅតែបន្តផ្តល់សេវាកម្មជូនដល់អតិថិជនដែល មាន តម្រូវការក្នុង ការប្រើប្រាស់ប្រាក់កម្ចីមួយភាគតូចក្នុងចំណោមអតិថិជនសរុបរបស់គ្រឹះស្ថានជាង ១.៣០០នាក់ នៅតាមការិយាល័យប្រតិបត្តិការរួមមាន៖ ៤សាខានិងមួយការិយាល័យកណ្តាល។ គ្រឹះស្ថានបានផ្តល់ជូនអតិថិជនមានប្រាក់ចំណូលទាប និងមធ្យមដើម្បីរក្សាឲ្យបាននូវនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ឲ្យស្របទៅនឹងយុទ្ធសាស្ត្រ ដែលបានដាក់ជូននិង អនុម័តដោយក្រុមប្រឹក្សាភិបាល។ គួរបញ្ជាក់ផងដែរថាទំហំប្រាក់ កម្ចីមានការធ្លាក់ចុះ បើធៀបទៅនឹងកម្ចីសរុបនៅឆ្នាំ២០២២ ដោយសារការបញ្ចេញឥណទានមាន ទំហំតូចៗ ដោយឡែកចំនួនអតិថិជនមានការថយចុះក៏ព្រោះវិបត្តិហិរញ្ញវត្ថុ បន្ថែមពីនេះទៅទៀត

គណៈគ្រប់គ្រងរបស់គ្រឹះស្ថានបានផ្ដោតសំខាន់ទៅលើ ការអភិវឌ្ឍផលិតផលដែលសម្របទៅនឹង តម្រូវការរបស់អតិថិជននៅលើទីផ្សារ ដែលមានការប្រកួតប្រជែង។ និងការវិវត្តខ្ពស់ដែលជាលទ្ធផល គ្រឹះស្ថានផ្តល់ជូននូវសេវាឥណទានរួមមាន៖ ឥណទានក្រុមសាមគ្គី, ឥណទានខ្នាតតូចបំផុត, ឥណទានឯកត្តជន, ឥណទានប្រើប្រាស់ ផ្ទាល់ខ្លួន, ឥណទានឯកត្តបុគ្គល និងមានបន្ថែម ឥណទានមួយផ្សេងទៀត គឺឥណទានម៉ូតូ។ គ្រឹះស្ថានបានប្រកាន់ភ្ជាប់នូវយុទ្ធសាស្ត្រដែលផ្តល់នូវ អាទិភាពលើការគ្រប់គ្រងហានិភ័យ ការអភិវឌ្ឍផលិតផល សេវាកម្មអតិថិជន និងការបណ្តុះ បណ្តាលអភិវឌ្ឍន៍ បុគ្គលិកគ្រប់កម្រិត ទាំងអស់ជាចម្បង។

ជាចុងក្រោយខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់អតិថិជន សាធារណជន និងថ្នាក់គ្រប់គ្រង ព្រមទាំងបុគ្គលិកទាំងអស់ ជួបប្រទះតែសេចក្តីសុខ និងទទួលបាន ជោគជ័យគ្រប់ការកិច្ចការងារទាំងអស់ក្នុងឆ្នាំ ២០២៤ នាពេលខាងមុខនេះ ។

ដោយការរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ

នាយកគ្រប់គ្រងទូទៅ

អ៊ុក គូរនី

១. ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃ

១.១. ទស្សនវិស័យ

គ្រឹះស្ថានហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បង្កើតឡើងដើម្បី ជួយប្រជាពលរដ្ឋ គ្រប់ៗរូបឲ្យមានលំនៅដ្ឋានផ្ទាល់ខ្លួន និងដើម្បីធ្វើឲ្យជីវិតកាន់តែល្អប្រសើរ។

១.២ បេសកកម្ម

បេសកកម្មរបស់ គ្រឹះស្ថានហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី គឺផ្តល់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសដើម្បីបង្កើនជីវភាព ក្នុងការរស់នៅរបស់ ពួកគេអោយកាន់តែប្រសើរឡើង ។

១.៣ គុណតម្លៃរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី

១. វិន័យ

២. ភាពបត់បែន

៣. ភាពស្មោះត្រង់

៤. ភាពទទួលខុសត្រូវ

៥. ភាពជាអ្នកដឹកនាំ

៦. ការបើកចិត្តទូលាយ

២. សាវតាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ជាគ្រឹះស្ថានឯកជនសុទ្ធសាធដែលទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី (Borribo Microfinance Institution PLC) ជាគ្រឹះស្ថានដែលមានសមត្ថភាពពេញលេញ និងគ្រប់គ្រាន់ក្នុងការផ្តល់សេវា ហិរញ្ញវត្ថុ ទៅដល់អតិថិជនរបស់ខ្លួន។ សាខាឬការិយាល័យដំបូងបង្អស់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី គឺ **សាខាជូនពេញ** ដែលមានអាសយដ្ឋាន ផ្ទះលេខ៣៧ អ៊ីសេហ្សូ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ , ខណ្ឌជូនពេញ រាជធានីភ្នំពេញ។

ក្នុងឆ្នាំ២០១៥ គ្រឹះស្ថានបានពង្រីកបន្ថែមនូវសាខាចំនួនបីគឺ **សាខាក្រុងតាខ្មៅ** ដែលមានអាសយដ្ឋាន ផ្ទះលេខ ២៣ ផ្លូវ អិនដាប៉េប៊ីលយូ-២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល , **សាខាស្រុកអង្គស្នួល** ដែលមាន អាសយដ្ឋាន ផ្ទះលេខ០៤ ផ្លូវជាតិ លេខ០៤ ភូមិត្រយឹង ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល, និងសាខា មួយទៀតគឺ **សាខាស្រុកកៀនស្វាយ** ដែលមានអាសយដ្ឋាន ផ្ទះលេខ អេ-៤៩ ផ្លូវជាតិ លេខ០១ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បន្ទាប់មកក្នុងឆ្នាំ ២០១៦ គ្រឹះស្ថានបានបង្កើតសាខាថ្មីមួយ កន្លែងទៀត ស្ថិតនៅ ផ្ទះលេខ១៩ ផ្លូវលេខ៣៧១ ភូមិក្តោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជា **ការិយាល័យកណ្តាលថ្មី**។ ហើយម្យ៉ាងវិញទៀតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ គ្រឹះស្ថានយើងបានបង្កើត ប្រព័ន្ធ **Call Center** **ឬ Hotline** និងផ្តល់មន្ត្រីទំនាក់ទំនងសម្រាប់គាំទ្រ ដល់កិច្ចគាំពារអតិថិជន ដើម្បីសម្រួលដល់ការឆ្លើយតបបណ្តឹង និងសំណួរផ្សេងៗរបស់អតិថិជន ក៏ដូចជាការដោះស្រាយបណ្តឹងជូនអតិថិជនឲ្យបាន ទាន់ពេលវេលានិងប្រកបដោយតម្លាភាព ដែលមានលេខទូរស័ព្ទទំនាក់ ទំនងលេខ៖ **០៨៧ ២៩៦ ៧៧៧ / ០៨៧ ៤៧៨ ៧៧៧**

[illegible]

6

ទីតាំងប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ បរិបូរណ៍

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី មាន សាខាបួន និងការិយាល័យកណ្តាលមួយ



ការិយាល័យកណ្តាល

អគារលេខ ១៩ ផ្លូវ៣៧១ ភូមិក្តោតជ្រំ សង្កាត់បឹងទំពុន, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ

ទូរស័ព្ទ ៖ ០២៣ ២២២ ៧៧៦ / ០២៣ ២២២ ១១៩ / ០២៣ ២២២ ០៩០



សាខាក្រុងតាខ្មៅ

អាសយដ្ឋាន ៖ ផ្ទះលេខ២៣ ផ្លូវអិនជាប់បឹងយូ-

២១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល

ទូរសព្ទ ៖ ០៨៧ ៨១ ៨២ ៦៧




សាខាស្រុកអង្គស្នួល

អាសយដ្ឋាន ៖ ផ្ទះលេខ០៤ ផ្លូវជាតិ លេខ ០៤ភូមិត្រយឹង

ឃុំពើក ស្រុកអង្គស្នួល ខេត្ត កណ្តាល

ទូរសព្ទ ៖ ០៨៧ ៨១ ៨២ ១១



សាខាស្រុកចៀនស្វាយ

អាសយដ្ឋាន ៖ ផ្ទះលេខ អេ-៤៩ ផ្លូវលេខ០១ភូមិធំ

ស្រុកចៀនស្វាយ ខេត្តកណ្តាល

ទូរសព្ទ ៖ ០៨៧ ៨១ ៨២ ៦៨



សាខាជូនពេញ


អាសយដ្ឋាន ៖ ផ្ទះលេខ៣៧,៣៨ ផ្លូវ ១០៨

ភ្នំពេញ , ខណ្ឌជូនពេញ រាជធានីភ្នំពេញ


រសព្ទ ៖ ០៨៧ ៨១ ៨២ ៣០

៤. ភាគទុនិក

ឈ្មោះភាគទុនិក	ចំនួនភាគហ៊ុន	ចំនួន(ដុល្លារ)
កញ្ញា សុខ សូម៉ានីដ	៣៣,៣៣%	៦០០.០០០
លោកស្រី សិន កាហ្វីន	៣៣,៣៣%	៦០០.០០០
លោកស្រី បេ លី	៣៣,៣៣%	៦០០.០០០
សរុប	១០០,០០%	១.៨០០.០០០



៥. រចនាសម្ព័ន្ធរបស់គ្រឹះស្ថាន



៦.ផលិតផល និងសេវាកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី មានសេវាកម្ម តែមួយគត់គឺផ្តល់ប្រាក់
កម្ចីដែលយកចិត្តទុកដាក់លើអតិថិជន និងរក្សានូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ
ពោរពេញដោយភាពរួសរាយញញឹមរាក់ទាក់ ប្រកបដោយក្រមសីលធម៌ និងវិជ្ជា

ដោយមើលឃើញ ពីតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមជនបទ ក្នុងការស្វែងរកប្រភពដើមទុន
ដើម្បី បង្កើតទ្រទ្រង់និងពង្រីកមុខរបរអាជីវកម្មរបស់ពួកគាត់អោយកាន់តែមានភាពល្អប្រសើរ
និងរីកចម្រើនស្របតាម ទីផ្សារបច្ចុប្បន្នមានការកើនឡើង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍
ភីអិលស៊ី បានសម្រេចផ្តល់នូវសេវាកម្មប្រាក់ កម្ចីដែលបត់បែនទៅតាមតម្រូវការជាក់
ស្តែងរបស់អតិថិជន ទំហំសាច់ប្រាក់ និងពេលវេលានៃការសងត្រឡប់។ អតិថិជនអាចធ្វើការ
ជ្រើសរើសដោយរបៀបនៃការសង រយៈពេលវែង ឬរយៈពេលខ្លី ទៅតាមការសម្រេចចិត្ត
របស់អតិថិជន និងរបៀបនៃការសងមានច្រើនបែបទៀត។ សេវាកម្មប្រាក់កម្ចីរួមមានដូចជា៖



៦.១. តំណទានក្រុមសាមគ្គី

តំណទានក្រុមសាមគ្គី គឺជាតំណទានដែលតម្រូវឲ្យមានសមាជិកគ្រួសារ ចាប់ពីពីរគ្រួសារឡើងទៅ ។

តំណទាននេះផ្តល់ ជូនអតិថិជនគោលដៅសម្រាប់ប្រើប្រាស់ជាដើមទុនក្នុងការប្រកបមុខរបរ

និងជួយបង្កើតប្រាក់ចំណូល ដើម្បីធ្វើ ឲ្យជីវភាពរស់នៅរបស់អតិថិជនកាន់តែប្រសើរជាងមុន។



លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ រហូត ដល់ ២,០០០ ដុល្លារ
ឬសមមូល ៤០០,០០០រៀលដល់ ៨,០០០,០០០រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី ០៦ ខែ រហូតដល់ ១២ ខែ
- របៀបសង រំលស់ប្រាក់ដើម ការប្រាក់ និងសេវាប្រតិបត្តិការថេរជាដៀងរាល់ខែ

ឯកសារដែលតម្រូវឲ្យមាន

- ឯកសារកំណត់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ ,
- លិខិតឆ្លងដែន , សៀវភៅគ្រួសារ , សៀវភៅស្នាក់នៅ,
- សំបុត្រកំណើត។ (ថតចម្លង)
- ប័ណ្ណសម្គាល់យានយន្ត ឬប្លង់ដី ផ្ទះ-ល-
- ឯកសារផ្សេងៗ
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- ✓ មានសញ្ញាតិខ្មែរ
- ✓ អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ឆ្នាំ
- ✓ មានទីលំនៅច្បាស់លាស់
- ✓ មានមុខរបរត្រឹមត្រូវស្របច្បាប់
- ✓ មានលទ្ធភាពគ្រប់គ្រាន់
- ✓ ពុំមានជាប់បទពិន្ទុផ្សេងៗ

៦.២. ឥណទានខ្នាតតូចបំផុត

ឥណទានខ្នាតតូចបំផុត គឺជាប្រភេទឥណទានសម្រាប់ផ្តល់ជូនអតិថិជនដែលមានបំណងចង់ពង្រីកអាជីវកម្ម ឬទិញ សម្ភារៈប្រើប្រាស់ផ្សេងៗ។



លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ រហូតដល់ ២,៥០០ ដុល្លារ
ឬសមមូល ៤០០,០០០រៀលដល់ ១០,០០០,០០០រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី ០៦ ខែ រហូតដល់ ២៤ ខែ
- របៀបសង រំលស់ប្រាក់ដើម ការប្រាក់ និងសេវាប្រតិបត្តិការថេរជារៀងរាល់ខែ

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- មានសញ្ញាតិខ្មែរ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
- មានទីលំនៅច្បាស់លាស់
- មានមុខរបរត្រឹមត្រូវស្របច្បាប់
- មានលទ្ធភាពគ្រប់គ្រាន់
- ពុំមានជាប់បទពិន្ទុផ្សេងៗ

ឯកសារដែលតម្រូវឲ្យមាន

- ✓ ឯកសារកំណត់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ , លិខិតឆ្លងដែន , សៀវភៅគ្រួសារ , សៀវភៅស្នាក់នៅ , សំបុត្រកំណើត។ (ចិតចម្លង)
- ✓ ប័ណ្ណសម្គាល់យានយន្ត ឬប្លង់ដី ផ្ទះ-ល-
- ✓ ឯកសារផ្សេងៗ
- ✓ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

៦.៣. ឥណទានឯកត្តជន

ឥណទានឯកត្តជន ឬឥណទានមន្ត្រីរាជការ គឺជាឥណទាន សម្រាប់ផ្តល់ជូនអតិថិជន ដែលមប្រើការងារ ជាគ្រូបង្រៀន គ្រូពេទ្យ ប៉ូលីស នឹងស្ថានប៉នរដ្ឋ ជាដើម។



លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ ដល់ ៦,០០០ ដុល្លារ
ឬសមមូល ៤០០,០០០រៀល ដល់ ២៤,០០០,០០០រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី ០៦ ខែ រហូតដល់ ៤៨ ខែ
- របៀបសង រំលស់ប្រាក់ដើម ការប្រាក់ និងសេវាប្រតិបត្តិការថេរជារៀងរាល់ខែ

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- មានសញ្ញាតិខ្មែរ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
- មានមុខរបរការងារជាមន្ត្រីបំរើការងាររដ្ឋ
- មានទីលំនៅច្បាស់លាស់
- មានមុខរបរត្រឹមត្រូវស្របច្បាប់
- មានលទ្ធភាពគ្រប់គ្រាន់
- ពុំមានជាប់បទពិន្ទុផ្សេងៗ

ឯកសារដែលតម្រូវឲ្យមាន

- ✓ ឯកសារកំណត់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ , លិខិតឆ្លងដែន , សៀវភៅគ្រួសារ , សៀវភៅស្នាក់នៅ , សំបុត្រកំណើត។ (ច្បាប់ចម្លង)
- ✓ ប័ណ្ណសម្គាល់យានយន្ត
- ✓ ឯកសារផ្សេងៗ
- ✓ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

៦.៤. ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួនគឺជាប្រភេទឥណទានដែលគ្រឹះស្ថានរៀបចំផ្តល់ជូនទៅលើអតិថិជនគ្រប់ស្រទាប់វណ្ណៈទាំងអស់ដោយតែពួកគាត់មានតម្រូវការជាក់ស្តែងដោយផ្ដោតទៅលើគោលបំណងនៃការប្រើប្រាស់ឥណទានដូចជា ៖

- ទិញសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន
- ទិញសម្ភារដាក់គេហដ្ឋាន ។ល។
- ដោយមិនផ្ដោតទៅលើការមានប្លង់កម្មសិទ្ធិដាក់ធានា

ប៉ុន្តែគ្រឹះស្ថានសិក្សាស៊ីជម្រៅចំណុចស្នូលចំពោះអតិថិជន ដែលមានប្រវត្តិបង់សងប្រាក់ល្អ មានលទ្ធភាពសងគ្រប់គ្រាន់មានទីលំនៅច្បាស់លាស់ និងមានផ្ទះផ្ទាល់ខ្លួនពិសេសមានមុខរបរនិងការងារស្រប ច្បាប់ទើបផ្តល់កម្ចីជូន ។



☎ 023 222 119 🌐 www.borribo.com.kh
📍 023 222 716 📘 facebook.com/borribomfi



លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ រហូតដល់ ៦,០០០ ដុល្លារ
ឬសមមូល ៤០០,០០០រៀលដល់ ២៤,០០០,០០០រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី០៦ខែ រហូតដល់ ៤៨ខែ
- របៀបសង រំលស់ប្រាក់ដើម និងការប្រាក់ថេរជារៀងរាល់ខែ
- មានកាដាក់ធានានូវប័ណ្ណសម្គាល់យានយន្តម៉ូតូ ម៉ូតូកង់ប៊ី pass app និងឡាន ឬ(ប័ណ្ណតូប និង ឬង់ដី ផ្ទះ

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- មានសញ្ជាតិខ្មែរ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
- មានមុខរបរការងារជាមន្ត្រីបំរើការងាររដ្ឋ
- មានទីលំនៅច្បាស់លាស់
- មានមុខរបរត្រឹមត្រូវស្របច្បាប់
- មានលទ្ធភាពគ្រប់គ្រាន់
- ពុំមានជាប់បទពិរុទ្ធផ្សេងៗ

ឯកសារដែលតម្រូវឲ្យមាន

- ✓ ឯកសារកំណត់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ , លិខិតឆ្លងដែន , សៀវភៅគ្រួសារ , សៀវភៅស្នាក់នៅ , សំបុត្រកំណើត។ (ថតចម្លង)
- ✓ ប័ណ្ណសម្គាល់យានយន្ត
- ✓ ឯកសារផ្សេងៗ
- ✓ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

៦.៥. ឥណទានឯកត្តបុគ្គល

ឥណទានឯកត្តបុគ្គល គឺជាប្រភេទឥណទានងាយស្រួលសម្រាប់ផ្តល់ជូនអតិថិជន ដែលមានអាជីវកម្មសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន, ក្នុងគ្រួសារ, ពង្រីកអាជីវកម្ម, បង្កើតមុខរបរ ឬដើម្បីបន្ថែមចំណូល ជួយលើកកម្ពស់ ជីវភាពគ្រួសារ ដោយឥណទាននេះគឺ តម្រូវអោយអតិថិជនមានទ្រព្យដាក់ធានាតម្កល់ នៅគ្រឹះស្ថាន និងតម្រូវអោយមាន អ្នករួមខ្ចី និងអ្នកធានា ។

លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ ដល់ ៥០,០០០ដុល្លារ
ឬសមមូល ៤០០,០០០រៀលដល់៨០,០០០,០០០រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី ០៦ខែ រហូតដល់ ៧២ ខែ
- របៀបសង រំលស់ប្រាក់ដើម ការប្រាក់ និងសេវាប្រតិបត្តិការជារៀងរាល់ខែ



☎ 023 222 119
☎ 023 222 776

🌐 www.borribo.com.kh
📘 facebook.com/borribomfi



លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- មានសញ្ញាតិខ្មែរ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
- មានទីលំនៅច្បាស់លាស់
- មានមុខរបរត្រឹមត្រូវស្របច្បាប់
- មានលទ្ធភាពគ្រប់គ្រាន់
- ពុំមានជាប់បទពន្ធផ្សេងៗ

ឯកសារដែលតម្រូវឲ្យមាន

- ✓ ឯកសារកំណត់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ , លិខិតឆ្លងដែន , សៀវភៅគ្រួសារ , សៀវភៅស្នាក់នៅ , សំបុត្រកំណើត។ (ថតចម្លង)
- ✓ មានទ្រព្យដាក់ធានាតម្កល់(ប្លង់រឹង ប្លង់ទន់ ប្លង់តូប-ល-)
- ✓ ឯកសារផ្សេងៗ
- ✓ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

៦.៦. ឥណទានបុគ្គលិក

ឥណទានបុគ្គលិក គឺជាប្រាក់កម្ចីដែលផ្តល់ជូនបុគ្គលិក ក្នុងគោលបំណងយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ហើយបុគ្គលិកទាំងអស់របស់គ្រឹះស្ថាន ត្រូវតែឆ្លងកាត់ដំណាក់កាលសាកល្បង ការងារក្លាយ ជាបុគ្គលិកពេញសិទ្ធិ ទើបស្ថាប័នផ្តល់ឥណទានជូន តាមទំហំទឹកប្រាក់ដែលត្រូវបានកំណត់នៅក្នុង គោលការណ៍របស់គ្រឹះស្ថាន។ ប្រសិនបើបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ទាំងអស់ដែលស្នើសុំឥណទានលើសគោល ការណ៍ខាងលើ តម្រូវឲ្យមានទ្រព្យដាក់ធានាដូចជា ប្រភេទដី ផ្ទះ អាគារ ប័ណ្ណតូប និងប័ណ្ណសម្គាល់យានយន្ត (ម៉ូតូ ឬឡាន)ឬ អ្នករួមខ្ចី ជាដើម។



The graphic features the word "STAFF" in large, 3D, teal-colored letters. In front of the letters, a group of silhouettes of people in business attire are standing. Below the graphic is a green footer bar containing the following information:

- Logo of the organization: 
- Phone numbers: 087 81 82 40 and 089 30 30 12
- Website: www.borribo.com.kh
- Facebook: facebook.com/borribomfi
- QR code linking to the organization's website.

៦.៧. ឥណទានម៉ូតូ

ឥណទានទិញម៉ូតូ គឺជាផលិតផលឥណទានមួយប្រភេទដែលផ្តល់កម្ចីដល់អតិថិជនដែលមានគោលបំណង សំរាប់យកទៅទិញម៉ូតូថ្មី ឬ ម៉ូតូដែលប្រើប្រាស់រួចហើយ។

លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ ដល់ ៣,០០០ ដុល្លារ
ឬសមមូល ៤០០,០០០ រៀលដល់ ១២.០០០.០០០ រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី ០៦ខែ រហូតដល់ ៣០ ខែ
- របៀបសង រំលស់ប្រាក់ដើម ការប្រាក់ និងសេវាប្រតិបត្តិការជារៀងរាល់ខែ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី
BORRIBO Microfinance Institution PLC

ឥណទានម៉ូតូ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍
ផ្តល់ជូននូវឥណទានរហូតដល់ **100%** នៃតម្លៃម៉ូតូ

087 828 586 096 816 1255

SCAN ME

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- មានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៦០ ឆ្នាំ គិតត្រឹមថ្ងៃអនុម័ត
- មានសញ្ជាតិជាខ្មែរ
- លក្ខខណ្ឌក្នុងការខ្ចីអាចខ្ចីម្នាក់ឯងបាន
- ត្រូវយកប័ណ្ណសម្គាល់យានយន្តម៉ូតូដែលទិញនោះមកដាក់ធានាលើបំណុលដែលបានខ្ចី
- មានទីលំនៅច្បាស់លាស់ស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន
- មានការងារច្បាស់លាស់(ជាបុគ្គលិកពេញសិទ្ធិ)
- ប្រាក់បៀវត្សចាប់ពី ១៥០ ដុល្លារអាមេរិកឡើងទៅ
- មានមុខរបរស្របច្បាប់ និងចំណូលច្បាស់លាស់
- មិនជាប់ពន្ធផ្សេងៗ (ជនជាប់ចោទ)
- មានភាពទៀងត្រង់ និង សហការល្អជាមួយគ្រឹះស្ថាន
- អាចផ្តល់ជូន ១០០% នៃតំលៃម៉ូតូ
- មិនចាំបាច់រត់ការឯកសារ ភូមិ ឃុំ/សង្កាត់

ឯកសារដែលតម្រូវឲ្យមាន

- ✓ មានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ (អត្តសញ្ញាណប័ណ្ណ, លិខិតឆ្លងដែន, សៀវភៅគ្រួសារ/ស្នាក់នៅ, សំបុត្រកំណើត)

+ សំរាប់អ្នកធ្វើការ៖

- ✓ ប័ណ្ណសំគាល់ខ្លួនបុគ្គលិក រឺ ឯកសារបញ្ជាក់ការងារ រឺ កិច្ចសន្យាការងារ
- ✓ លិខិតបញ្ជាក់ប្រាក់បៀវត្ស រឺ របាយការណ៍ប្រតិបត្តិការសាច់ប្រាក់ក្នុងធនាគារ (បើខែចុងក្រោយ)

+ សំរាប់អ្នកប្រកបអាជីវកម្ម៖

- ✓ លិខិតអនុញ្ញាតអាជីវកម្ម (បើមាន)
- ✓ ឯកសារគាំទ្រចំណូលចំណាយ

+ ករណីមានអ្នកធានា

- ✓ អ្នកធានាតម្រូវអោយមានលក្ខខណ្ឌដូចអ្នកខ្ចី និង អ្នករួមខ្ចី ។

៧. ប្រតិបត្តិការឥណទាន

៧.១ ការផ្តល់ឥណទាន តាម ប្រភេទឥណទាន


ក្នុងឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានផ្តល់ឥណទានសរុប ៤,១១៩,៥៨៩.៧១ ដុល្លារអាមេរិក និងចំនួនអតិថិជន ១,៣២៦។ គុណភាពនៃការផ្តល់ឥណទាន មានការធ្លាក់ចុះជាងឆ្នាំ២០២២ ដោយសារទីផ្សារដៃគូប្រកួតប្រជែងមានការកើនឡើង នឹងការផ្តល់ ប្រាក់កម្ចីក៏មានទំហំឥណទានធំជាងគ្រឹះស្ថានរបស់ខ្លួន។ ដូច្នេះហើយទើបធ្វើឲ្យអតិថិជនដែលមាន តម្រូវការចាំបាច់ច្រើនលើសពីកម្រិតដែលខាងគ្រឹះស្ថានមិនអាចផ្តល់ជូនបាន ទើបពួកគេទៅស្នើកម្ចី នៅកន្លែងផ្សេងដែលអាចផ្តល់កម្ចីទៅតាមទំហំដែលពួកគេត្រូវការ ទាំងនេះជាហេតុធ្វើឲ្យបាត់បង់ ចំនួនអ្នកខ្ចី រីឯអតិថិជនដែលមានលទ្ធភាព និងគ្មានតម្រូវការបន្ត ពួកគាត់ក៏ស្នើសុំបង់ផ្តាច់។ យ៉ាងណាមិញ បើទោះបីជានៅក្នុងឆ្នាំ២០២៣នេះ មានការធ្លាក់ចុះជាងឆ្នាំមុនៗក៏ពិតមែន ប៉ុន្តែថ្នាក់គ្រប់ គ្រងគ្រប់ប្រធានផ្នែក ធ្វើការ តាមដាន និងការយកចិត្តទុកដាក់ ចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ ឲ្យទទួល បាននូវការបណ្តុះបណ្តាលអំពីមូលដ្ឋានគ្រឹះ (ជាពិសេសមន្ត្រីឥណទាន) អំពីនីតិវិធី គោលការណ៍ ឥណទាន និងគោលការណ៍ដោះស្រាយ កម្ចីយឺតយ៉ាវច្បាស់លាស់។ មួយវិញទៀត យើងអាចផ្តល់ ទិន្នន័យ និងព័ត៌មានបានត្រឹមត្រូវនិងរហ័សដល់បុគ្គលិកសម្រាប់ធ្វើការត្រួតពិនិត្យឥណទាន តាមដាន ឥណទាន និងវិភាគឥណទាន ។

២០២៣		សមមូលជាដុល្លារអាមេរិក	
ឥណទានផលិតផល	ចំនួនឥណទាន	ចំនួនអតិថិជន	ភាគរយ
ឥណទានក្រុមសាមគ្គី	៦៨៦	៣	០.០២%
ឥណទានទិញម៉ូតូ	៣០,០៩៣	១៥	០.៧៣%
ឥណទានបុគ្គលិក	៣០៧,៥៤៨	១៩	៧.៤៧%
ឥណទានខ្នាតតូចបំផុត	១៣៥,៤៥៥	១២០	៣.២៩%
ឥណទានឯកត្តជន	១៧៧,៦៦៦	១៣២	៤.៣១%
ឥណទានឯកត្តបុគ្គល	២,៤៨៨,៩៨៦	៣៦៩	៦០.៤២%
ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន	៩៧៩,១៥៦	៦៦៨	២៣.៧៧%
សរុប	៤,១១៩,៥៩០	១,៣២៦	.០០%

៧.២ ការផ្តល់ឥណទានតាមវិស័យ

សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញជាបណ្តើរៗ ក្រោយពីបើកដំណើរការ ប្រទេសឡើងវិញ។ ជាក់ស្តែងបើទោះជាបើកដំណើរការប្រទេសឡើងវិញហើយក្តី គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ក៏នៅតែទទួលរងនូវផលប៉ះពាល់ជាខ្លាំង ដោយសារ អតិថិជនបានបាត់បង់ការងារ និងប្រាក់ ចំណូលជាច្រើនក្នុងកំឡុងពេលជំងឺកូវីដ-១៩ផ្ទុះ ដែល ជាហេតុ ធ្វើឲ្យឥណទានទទួលរងនូវឥទ្ធិពលមួយចំនួនរួមមាន៖ ឥណទានមិនដំណើរកើនឡើង, ការបង់សងត្រឡប់ របស់អតិថិជនមានការយឺតយ៉ាវ និងការផ្តល់ប្រាក់ កម្ចីមានការធ្លាក់ចុះ។

វិភាគតាមវិស័យសេដ្ឋកិច្ច



ឥណទានតាមវិស័យ	ប្រាក់រៀល	ប្រាក់រៀលប្តូរជាដុល្លារ	ប្រាក់ដុល្លារ
កសិកម្ម	21,368,700	5,342	409,666
ពាណិជ្ជកម្ម	89,879,900	22,470	904,389
សេវាកម្ម	48,389,900	12,097	945,349
ដឹកជញ្ជូន	908,864,400	27,216	920,982
សំណង់	78,242,800	19,569	228,657
ក្រុមគ្រួសារ	949,929,500	235,282	2,900,767
ផ្សេងៗ	648,730,600	162,183	526,427
សរុប	9,936,604,200	484,959	3,634,429

ឥណទានតាមវិស័យ	២០២១	២០២២	២០២៣
កសិកម្ម	៦៧២,៥៦៥	៧១៦,៩៥២	៤១៥,០១៨
ពាណិជ្ជកម្ម	១៧២,០៧៣	១៤៥,៨១៤	១២៦,៨៥៩
សេវាកម្ម	២៧៤,១៦០	២៤៨,៣៥០	១៥៧,៤៣៨
ដឹកជញ្ជូន	២៨២,០៧៦	១៩១,៧៦០	១៤៧,៣៩៨
សំណង់	៤៦៥,៩១៤	៣០៧,០៤៧	២៤៨,២១៨
ក្រុមគ្រួសារ	៣,១៦៦,៨៥៦	៣,០៥៧,១២៨	២,៣៣៦,០៥០
ផ្សេងៗ	១,១៨១,២២៩	១,០៣៨,៩៣៩	៦៨៨,៦១០
សរុប	៦,២១៤,៨៧៥	៥,៧០៥,៩៩០	៤,១១៩,៥៩០

៧.៣ លទ្ធផលប្រតិបត្តិការ

ក្នុងឆ្នាំ ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានធ្វើការផ្តល់ឥណទានជូនអតិថិជនរបស់ខ្លួនសរុបទឹកប្រាក់ចំនួន ៣,៦៣៥,៤៣៨.៦៦ ដុល្លារអាមេរិក នឹងទឹកប្រាក់សរុបជាលុយរៀលចំនួន ១,៩៣៦,៦០៤,២០០ ដែលបានថយចុះប្រមាណជា ២៧,៨០% បើធៀបនឹងឆ្នាំ ២០២២ កន្លងមក។ ដោយនៅក្នុងឆ្នាំ២០២២ ទំហំឥណទានមានរហូតដល់ ៥.៧០៥.៩៩០.៤៥ ដុល្លារអាមេរិក។ កត្តាដែលធ្វើឲ្យ ទំហំឥណទានមានការថយចុះ គឺដោយសារអតិថិជនបាត់បង់លំហូរសាច់ប្រាក់ពីមុខរបររកស៊ី បាត់បង់ការងារ និងមានការខាតបង់ទៅលើមុខជំនួយជាដើម ។ល។

ដោយហេតុនេះហើយទើបធ្វើឲ្យប្រភពចំណូលរបស់អតិថិជនមានការថយចុះ មិនស្ថិតស្ថេរ ទើបជាហេតុផលដែលនាំឲ្យអតិថិជនមានការបង់សងយឺតយ៉ាវ រហូតមានការកើនឡើងនូវឥណទានមិនដំណើរការ កើនឡើងខ្ពស់ជាងរាល់ឆ្នាំដែលកន្លងទៅ។ ទន្ទឹមនឹងការថយចុះនូវទំហំឥណទាន ក្នុង



នោះចំនួនអតិថិជនប្រើប្រាស់សេវាកម្មឥណទានរបស់ខ្លួនក៏ មានការថយចុះជាខ្លាំងគួរឲ្យកត់សម្គាល់ ដែលក្នុងនោះមានអតិថិជនប្រមាណត្រឹមតែ ១,៣២៦ នាក់តែប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២ មាន ការថយចុះចំនួនអតិថិជនរហូតដល់ទៅ ៣៩៧ នាក់ឯណ្ណោះ។ មួយវិញទៀត បើយើងក្រឡេកមក មើលពីឥណទានមិនដំណើរការរបស់ គ្រឹះស្ថាន យើងសង្កេតឃើញថា មានការកើនឡើងខ្ពស់ បើ ធៀបទៅនឹងឆ្នាំ២០២២ កន្លងមក។ ដោយមានការកើនឡើងឥណទានមិនដំណើរការប្រមាណជាង ៨,៧៣% ក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ ដោយក្នុងឆ្នាំ២០២៣ បរិបូរណ៍ មានឥណទាន មិនដំណើរការសរុបរហូតដល់ទៅ ១៤,២២% បើធៀបជាមួយនឹងឥណទានសរុប។

ទិន្នន័យប្រតិបត្តិការ

៧.៤ ការគ្រប់គ្រងហានិភ័យ

ហានិភ័យឥណទាន គឺសំដៅទៅលើហានិភ័យ មីក្រូហិរញ្ញវត្ថុ ដែលទទួលរងការខាតបង់ផ្នែក ហិរញ្ញវត្ថុ ក្នុងការបង់សងរបស់ភាគីអ្នកខ្ចី មិនបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ស្របតាមលក្ខខណ្ឌ ដែលបានព្រមព្រៀងគ្នា។ ការគ្រប់គ្រងហានិភ័យ គឺមានតួនាទីសំខាន់ក្នុងការពង្រឹងប្រព័ន្ធត្រួត ពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ដើម្បីសម្រេចនូវគោលដៅរួមរបស់ ស្ថាប័នដោយផ្ដោតជាសំខាន់ទៅលើការការពារមូលធន និងការចាប់យកចំណុចប្រសើរបំផុតនៃ ទំនាក់ទំនងរវាងហានិភ័យ និងទិន្នផល ការគ្រប់គ្រងហានិភ័យ គឺធានាឲ្យបានថាដំណើរការពង្រីក អាជីវកម្ម របស់គ្រឹះស្ថាន នឹងប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីកចម្រើន និងចីរភាពនៅក្នុងបរិបទ ទីផ្សារប្រកួតប្រជែង និងទីផ្សារផ្លាស់ប្តូរជាមួយហានិភ័យ ស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន ព្រមទាំងមានការអនុលោមតាមយ៉ាងពេញលេញជាមួយបទដ្ឋានច្បាប់ និងបទបញ្ញត្តិនានា របស់ ប្រទេសកម្ពុជា ។

មុខងារត្រួតពិនិត្យហានិភ័យ គឺជាមុខងារដាច់ដោយឡែក និងឯករាជ្យពីមុខងារអាជីវកម្ម និងសវនកម្ម ប៉ុន្តែមុខងារទាំងនេះចូលរួមយ៉ាងសកម្មនៅក្នុងការគ្រប់គ្រង និងជំរុញនូវហានិភ័យនៅ គ្រប់ កម្រិតខុសៗគ្នា និងទៅតាមមុខងារខ្សែបន្ទាត់ផ្សេងៗគ្នា នៅក្នុងប្រព័ន្ធរបស់ស្ថាប័ន ។



៨. សកម្មភាពផ្នែកគ្រប់គ្រងហិរញ្ញវត្ថុស្រាវជ្រាវនិង អភិវឌ្ឍន៍

៨.១ ការរីកចម្រើនប្រកបដោយភាពទទួលខុសត្រូវ

ដើម្បីសម្រេចតាមបេសកកម្មរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់សហគ្រិននិងក្រុមគ្រួសារ ដែលស្ថិតនៅកម្រិតមូលដ្ឋាន ក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៃសេដ្ឋកិច្ចសង្គម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានផ្តល់កម្ចីដល់អតិថិជននៅទីក្រុង តំបន់ទីប្រជុំជន និងនៅតំបន់ជនបទមួយចំនួន ដែលប្រតិបត្តិការឥណទាន ដទៃទៀតមិនធ្វើប្រតិបត្តិការទៅដល់។ តាមរយៈប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដ៏រឹងមាំ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ គឺជាមូលដ្ឋានក្នុងការរក្សាបាននូវ កម្ចីដែលមានគុណភាព ខ្ពស់។ ការបណ្តុះបណ្តាលនិងការពង្រឹង សមត្ថភាពថ្នាក់គ្រប់គ្រង សាខាមន្ត្រីឥណទាន និងបុគ្គលិក ប្រតិបត្តិការ ដើម្បីធានាបានថាពួកគាត់ពេញលេញដោយចំណេះដឹង និងជំនាញចាំបាច់ក្នុងការបំពេញ ភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។ ការត្រួតពិនិត្យ យ៉ាងម៉ឺងម៉ាត់ក្នុង ការវាយតម្លៃមុនពេល ទម្លាក់ទុន ធានាបានថា អតិថិជនដែលត្រូវការកម្ចី និងមានលទ្ធភាពសងគ្រប់គ្រាន់ ទទួលបាននូវ ប្រាក់កម្ចីតាមតម្រូវការរបស់ ពួកគាត់។

៨.២ ទិន្នការនៃផលិតផល

ផលិតផលជាច្រើនរបស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ត្រូវបានបង្កើតឡើងដើម្បី អោយស្របតាមបេសកកម្មរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជន។ ទោះបីជាបេសកកម្មរបស់យើងនៅតែរក្សានៅដដែលប៉ុន្តែតម្រូវការរបស់អតិថិជនបានផ្លាស់ប្តូរតាំងពីគ្រឹះស្ថានចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ២០១១។ ដោយសារអតិថិជនរបស់យើងបានពង្រីកមុខរបរបង្កើនប្រាក់ចំណូល ហើយការវិនិយោគមានការកើនឡើងច្រើនជាងមុនគ្រឹះស្ថានយើងបានបង្កើតផលិតផលថ្មីៗជាច្រើនដើម្បីអោយសមស្របទៅតាមតម្រូវការខុសៗគ្នារបស់អតិថិជន។ ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន នៅតែជាផលិតផល និងជាចំណុចខ្លាំងរបស់គ្រឹះស្ថាន។ យ៉ាងណាមិញយើងក៏បានពង្រីកទំហំឥណទាន និងបង្កើតផលិតផល ឥណទានឯកត្តជន ឥណទានបុគ្គលិក ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន អោយកាន់តែប្រសើរ ឡើង ។

៨.៣ សកម្មភាពនៃការផ្សព្វផ្សាយ

ដើម្បីឆ្លើយតបជាមួយតម្រូវការទីផ្សារ នាយកដ្ឋានស្រាវជ្រាវអភិវឌ្ឍ និងទីផ្សារបានពង្រឹងនិងពង្រីកនីតិវិធីការងារជាប្រចាំដោយផ្អែកលើ គោលការណ៍ជាចាំបាច់ដែលស៊ីសង្វាក់ជាមួយខ្សែផលិតកម្មឥណទាន។ តម្រូវការទីផ្សារនិងការទទួលបានព័ត៌មានឆ្លើយតបពីប្រតិបត្តិការរួមជាមួយអតិថិជនគឺជា គន្លឹះកូនសោរយ៉ាងសំខាន់សម្រាប់បើកនូវភាពរាំងស្ទះនៃដំណើរប្រព្រឹត្តទៅរបស់គ្រឹះស្ថាន។ ចំណុចរសើបនៃទីផ្សារគឺគ្រឹះស្ថានផ្ដោតទៅលើ សកម្មភាពមួយចំនួនដូចជា៖ 4P, 6C and 5R ។

- 4P រួមមាន ដូចជា៖ តម្លៃ, ផ្សព្វផ្សាយ, ផលិតផល, និងទីតាំង ដែលផ្អែកលើគោលការណ៍របស់គ្រឹះឥណទាន។
- ចំណែក 6C គឺសំដៅទៅលើ អត្តចរឹក, សមត្ថភាពសង, ដើមទុនក្នុងមុខរបរ, លក្ខខណ្ឌ, ទ្រព្យកម្ពស់ ធានា និង ប្រវត្តិបង់នៃការសង់ត្រឡប់ ។
- 5R Right People, Right Business, Right Time, Right Amount and Right Place) គឺជាប្លង់រួមត្រូវតែអនុវត្តន៍មុនពេលបញ្ចេញផលិតផលដល់ទៅអតិថិជន មុនពេលប្រើប្រាស់

ជារួមទង្វឹករណ៍ខាងលើ គឺតម្រូវផ្អែកទៅតាមគោលការណ៍នីតិវិធីផ្សព្វផ្សាយ៖

១. KYC (Know Your Customers) ស្គាល់ច្បាស់ពីអតិថិជន។

២. ជ្រើសរើសទីតាំងផ្សព្វផ្សាយ សាលារៀន ក្រសួងស្ថាប័នរដ្ឋ.ល.។

៣.បន្តលើទឹកចិត្តអតិថិជនចាស់ ដោយផ្តល់វត្ថុអនុស្សាវរីយ៍ សម្រាប់ការណែនាំអតិថិជនថ្មីមកកាន់គ្រឹះស្ថាន ថ្មី៥នាក់បន្ថែម។

៨.៤ ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការបាត់បង់ ដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃលិខិតឧបករណ៍ និងការប្រែប្រួលដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយសារ ស្ថានភាពបើកទូលាយនៃអត្រាការប្រាក់ រូបិយប័ណ្ណនិងផលិតផលមូលធនដែលប្រឈមនឹងចលនាទីផ្សារជាក់លាក់ ទូទៅព្រមទាំងការប្រែប្រួលនៃអត្រាឬតម្លៃទីផ្សារដូចជាអត្រាការប្រាក់ គំលាតឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និង តម្លៃមូលធន។ ហានិភ័យនេះជាទូទៅគ្របដណ្តប់លើទ្រព្យសម្បត្តិនិងបំណុល។ ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ក៏កំណត់វិសាលភាពនៃហានិភ័យទីផ្សារ តាមវិធីនេះផងដែរ។

ប្រភេទហានិភ័យធំបំផុតនៃទីផ្សារ

- ហានិភ័យអត្រាការប្រាក់ គឺជាការប្រែប្រួលនៃអត្រាការប្រាក់ដែលបណ្តាលមកពីការប្រកាសរបស់ ធនាគារកណ្តាលទាក់ទង និងការផ្លាស់ប្តូរគោលនយោបាយ រូបិយវត្ថុ
- ហានិភ័យរូបិយប័ណ្ណ
គឺជាហានិភ័យដែលកើតឡើងពីការផ្លាស់ប្តូរតម្លៃរូបិយប័ណ្ណមួយដែលទាក់ទងទៅនឹងរូបិយប័ណ្ណមួយផ្សេងទៀត ។

៩.របាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍ របស់សវនករឯករាជ្យការណ៍ក្រុមប្រឹក្សាភិបាល

៩.១ របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់ជូននូវរបាយការណ៍របស់ខ្លួន ដោយមានភ្ជាប់មកជាមួយនូវ
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចហើយរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

៩.២.សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺទាក់ទងនឹងការផ្តល់សេវាឥណទាន និងសេវា
ហិរញ្ញវត្ថុផ្សេងៗដល់គ្រួសារដែលមានចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងអំឡុងការិយបរិច្ឆេទនេះ ពុំមានការផ្លាស់ប្តូរជាសារវន្តលើ សកម្មភាពអាជីវកម្ម
ចម្បងនេះទេ។

៩.៣ លទ្ធផលហិរញ្ញវត្ថុ

	ដុល្លារអាមេរិក	ពាន់រៀល
ខាតក្នុងឆ្នាំ	(២២២.៦៦៧)	(៩១៥.១៦១)

៩.៤.ភាគលាភ

ក្រុមហ៊ុនពុំបានបង់ ឬប្រកាសភាគលាភទេចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុមុន។ ក្រុម
ប្រឹក្សាភិបាលពុំបានផ្តល់អនុសាសន៍ឲ្យមានការបង់ភាគលាភសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នេះទេ។

៩.៥ ទុនបម្រុង និងសំវិធានធន

ក្រុមហ៊ុនពុំមានទុនបម្រុង និងសំវិធានធនក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

៩.៦ បំណុលពិបាកទាញ និងឥណទានជាប់សង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលបំណុលពិបាកទារ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថារាល់បំណុលពិបាកទារដែលបានដឹងត្រូវបានលុបចោល និងបានធ្វើសំវិធានធនគ្រប់គ្រាន់លើឥណទានដែលជាប់សង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនាំឱ្យឥណទានពិបាកទារមានភាពចាំបាច់ដើម្បីលុបចោល ឬសំវិធានធនលើឥណទានជាប់សង្ស័យ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ ។

៩.៧ ទ្រព្យសកម្មរយៈពេលខ្លី

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្របដើម្បីធានាថាទ្រព្យសកម្មរយៈពេលខ្លី ដែលមិនមានតម្លៃស្មើនឹងតម្លៃទីផ្សារនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាដែលកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយតម្លៃនៅត្រឹមតម្លៃដែលបានរំពឹងទុកនឹងអាចលក់បានលើទីផ្សារ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវឡើយ។

៩.៨ វិធីសាស្ត្រក្នុងការវាយតម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម ឬបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

៩.៩ បំណុលជាយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (១) ការទាមទារទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងចាប់តាំង ពីចុងការិយបរិច្ឆេទ ដើម្បីធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង
- (២) បំណុលជាយថាហេតុណាមួយ ដែលកើតមានឡើងចំពោះក្រុមហ៊ុនចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទឡើយ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលជាយថាហេតុ ឬបំណុល ផ្សេងៗ ទៀតរបស់ក្រុមហ៊ុនដែលត្រូវទាមទារឲ្យសង ឬអាចនឹងត្រូវទាមទារ ឲ្យសងក្នុងរយៈពេល ១២ខែ បន្ទាប់ពីចុងការិយបរិច្ឆេទដែលនឹង ឬអាចធ្វើឲ្យមានផលប៉ះពាល់ដល់លទ្ធភាពរបស់ ក្រុមហ៊ុនក្នុងការសងបំណុលនៅថ្ងៃកំណត់សងនោះទេ។

៩.១០ ការផ្លាស់ប្តូរនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានបញ្ចូលនៅ ក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលបណ្តាលឱ្យតួលេខនៃចំនួនណាមួយដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវនោះទេ។

៩.១១ ប្រតិបត្តិការជាសារវន្ត និងមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល៖

- (១) លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទមិនបានទទួលរង នូវឥទ្ធិពលធ្ងន់ធ្ងរដោយកត្តាផ្សេងៗ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះឡើយ និង
- (២) ពុំមានកត្តា ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេក្នុងចន្លោះពេលរវាងចុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃ របាយការណ៍នេះដែលអាចនាំឲ្យប៉ះពាល់ជាសារវន្តដល់លទ្ធផលប្រតិបត្តិការរបស់ ក្រុមហ៊ុនក្នុងការិយបរិច្ឆេទដែលរៀបចំរបាយការណ៍នេះទេ

៩.១២ ការបោះផ្សាយភាគហ៊ុន និងប័ណ្ណបំណុល

ក្រុមហ៊ុនពុំមានការបោះផ្សាយភាគហ៊ុន ឬប័ណ្ណបំណុលថ្មីឡើយនៅក្នុងអំឡុងកាលបរិច្ឆេទនេះទេ។

៩.១៣ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន

ក្រុមប្រឹក្សាភិបាលដែលបម្រើការងារនៅក្នុងកំឡុងកាលបរិច្ឆេទ និងអំឡុងពេលចាប់ពីចុងកាលបរិច្ឆេទដល់កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ រួមមាន៖

ឈ្មោះ	មុខងារ	តែងតាំង
កញ្ញា សុខ សូម៉ានិដ	ប្រធានក្រុមប្រឹក្សាភិបាល	ថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២២
លោកស្រី ស៊ិន កាហ្វីន	ក្រុមប្រឹក្សាភិបាល	ថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២២
លោកស្រី បេ លី	ក្រុមប្រឹក្សាភិបាល	ថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២២
បណ្ឌិត ឈុន វណ្ណៈ	ក្រុមប្រឹក្សាភិបាលឯករាជ្យ	ថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២២

៩.១៤ ព្រឹត្តិការណ៍សំខាន់ៗក្នុងកំឡុងកាលបរិច្ឆេទ

ពុំមានព្រឹត្តិការណ៍សំខាន់ៗ បន្ទាប់ពីចុងកាលបរិច្ឆេទនេះទេ។

៩.១៥ សវនករ

សវនករ បេកយើរ ផលលី (ខេមបូឌា) ឯ.ក បានបញ្ជាក់ពីឆន្ទៈដើម្បីបន្តការងារនេះ។

៩.១៦ ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវលើអំណះអំណាងថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងត្រឹមត្រូវដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលត្រូវ៖

- (១) អនុម័តគោលការណ៍គណនេយ្យសមស្រប ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក សម្រាប់ ស.ត.ម”) ដោយពឹងផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្នព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះប្រកបដោយសង្គតិភាព។
 - (២) អនុលោមតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មាន ដែលអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
 - (៣) រក្សាទុកកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យក្រុមហ៊ុនអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនស្របដែលអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
 - (៤) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាព លុះត្រាតែមានភាពមិនត្រឹមត្រូវក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តកិច្ចប្រតិបត្តិការរបស់ខ្លួននាពេលអនាគត និង
 - (៥) ការគ្រប់គ្រង និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពតាមរយៈការសម្រេចចិត្តជាសាធារណៈទាំងអស់ ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមគ្រប់តម្រូវការខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

៩.១៧ ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ដែលបានភ្ជាប់ជាមួយរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) គិតត្រឹមថ្ងៃ ៣១ ខែធ្នូ ឆ្នាំ២០២៣ និងរបាយការណ៍លទ្ធផលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម ។

ចុះហត្ថលេខាជំនួសឱ្យក្រុមប្រឹក្សាភិបាល



.....
សុខ សូម៉ានីដ

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២៤

❖ **របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ**

ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣

		2023		2022	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	5	186.189	760.582	149.736	616.463
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា		3.396	13.873	2.595	10.684
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ					
ធនាគារផ្សេងៗ	6	1.794.052	7.328.702	665.160	2.738.464
ប្រាក់តម្កល់តាមច្បាប់	7	90.000	367.650	90.000	370.530
ឥណទានផ្តល់ឲ្យអតិថិជន-សុទ្ធ	8	3.663.830	14.966.746	5.429.038	22.351.349
គណនីត្រូវទទួលផ្សេងៗ		131.684	537.929	128.823	530.363
ទ្រព្យសម្បត្តិ និងបរិក្ខារ		53.161	217.163	57.210	235.534
ពន្ធពន្យារជាទ្រព្យសកម្ម	16(គ)	23.420	95.671	31.951	131.542
ទ្រព្យសកម្មសរុប		5.945.732	24.288.316	6.554.513	26.984.929
មូលធន និងបំណុល					
បំណុល					
ប្រាក់កម្ចី	9	2.439.180	9.964.050	2.833.517	11.665.589
គណនីត្រូវបង់ផ្សេងៗ	10	212.801	869.292	180.464	742.970
បំណុលពន្ធបច្ចុប្បន្ន		998	4.077	25.112	103.386
បំណុលសរុប		2.652.979	10.837.419	3.039.093	12.511.945
មូលធនរបស់ម្ចាស់ក្រុមហ៊ុន					
ដើមទុន	11	1.800.000	7.200.000	1.800.000	7.200.000
ចំណេញរក្សាទុក		1.492.753	6.085.162	1.715.420	7.023.152
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	165.735	-	249.832
មូលធនសរុប		3.292.753	13.450.897	3.515.420	14.472.984
មូលធន និងបំណុលសរុប		5.945.732	24.288.316	6.554.513	26.984.929

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

❖ **របាយការណ៍លទ្ធផលលម្អិត**

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	2023		2022	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	12	672.265	2.763.009	894.099	3.654.183
ចំណាយលើការប្រាក់	13	(209.331)	(860.350)	(209.378)	(855.728)
ចំណូលការប្រាក់សុទ្ធ		462.934	1.902.659	684.721	2.798.455
ចំណូលពីថ្លៃឈ្នួល និង កម្រៃជើងសារ		144.484	593.829	186.810	763.492
ចំណាយលើថ្លៃឈ្នួល និង កម្រៃជើងសារ		(8.404)	(34.540)	(11.325)	(46.285)
ចំណូលពីថ្លៃឈ្នួល និង កម្រៃជើងសារសុទ្ធ		136.080	559.289	175.485	717.207
(សំវិធានធន)/ការកាត់ប្រាបព្រាស់សម្រាប់ បំណុលបង់ប្រាក់លើឱនភាព នៃតម្លៃ		(210.291)	(864.296)	(18.890)	(77.203)
ចំណូលសុទ្ធបន្ទាប់ពីចំណាយសម្រាប់ ការខាតបង់ពីសំវិធានធន		388.723	1.597.652	841.316	3.438.459
ចំណូលផ្សេងៗ		48.143	197.868	48.628	198.743
ចំណាយលើបុគ្គលិក	14	(405.159)	(1.665.203)	(432.456)	(1.767.448)
ចំណាយទូទៅ និងរដ្ឋបាល	15	(237.214)	(974.950)	(225.648)	(922.223)
ចំណេញមុនបង់ពន្ធ		(205.507)	(844.633)	231.840	947.531
ចំណាយពន្ធលើប្រាក់ចំណូល	16	(17.160)	(70.528)	(52.303)	(213.762)
ចំណេញសម្រាប់ការិយបរិច្ឆេទ		(222.667)	(915.161)	179.537	733.769
លទ្ធផលលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(106.926)	-	148.828
លទ្ធផលចំណូលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		(222.667)	(1.022.087)	179.537	882.597

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

❖ របាយការណ៍បម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដើមទុន		ចំណេញរក្សាទុក		លម្អៀងពី ការប្តូររូបិយប័ណ្ណ		មូលធនសរុប
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	1.800.000	7.200.000	1.535.883	6.266.554	123.833	3.335.883	13.590.387
លទ្ធផលចំណូលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ							
ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	179.537	733.769	-	179.537	733.769
លទ្ធផលចំណូលលម្អិតផ្សេងៗ							
សម្រាប់ការិយបរិច្ឆេទ	-	-	-	-	148.828	-	148.828
លទ្ធផលចំណូលលម្អិតសរុប	-	-	179.537	733.769	148.828	179.537	882.597
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន							
ការកាត់ត្រឡប់លើទុនបម្រុងបទប្បញ្ញត្តិ	-	-	-	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២/ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	1.800.000	7.200.000	1.715.420	7.000.323	272.661	3.515.420	14.472.984
លទ្ធផលចំណូលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ							
ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	(222.667)	(915.161)
លទ្ធផល(ខាត)/ចំណូលលម្អិតសរុប សម្រាប់							
ការិយបរិច្ឆេទ	-	-	(222.667)	(915.161)	(106.926)	-	(106.926)
លទ្ធផលចំណូលលម្អិតសរុប	-	-	(222.667)	(915.161)	(106.926)	(222.667)	(1.022.087)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	1.800.000	7.200.000	1.492.753	6.085.162	165.735	3.292.753	13.450.897

❖ របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់			2022	
	សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញសម្រាប់ការិយបរិច្ឆេទ		(205.507)	(844.633)	231.840	947.531
និយ័តកម្មលើធាតុមិនមែនសាច់ប្រាក់៖					
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	១1	14.587	59.953	10.755	43.956
សំវិធានធន/(ការកាត់ត្រាបញ្ចាស់)សម្រាប់ការខាតបង់លើឱនភាពនៃតម្លៃ	៩(ក)	(210.291)	(864.296)	(18.890)	(77.203)
ចំណាយការប្រាក់		209.331	860.350	209.378	855.728
ប្រតិបត្តិការចំណូលមុនបម្រែបម្រួល					
ទុនបង្វិល		(191.880)	(788.626)	433.083	1.770.012
បម្រែបម្រួលទុនបង្វិល៖					
ឥណទានផ្តល់ឱ្យអតិថិជន		1.975.499	8.119.301	542.923	2.218.926
គណនីត្រូវទទួលផ្សេងៗ		(2.861)	(11.759)	(25.262)	(104.004)
គណនីត្រូវបង់ផ្សេងៗ		37.581	154.458	24.823	102.196
សាច់ប្រាក់សុទ្ធបានពីសកម្មភាព					
ប្រតិបត្តិការ		1.818.339	7.473.374	975.567	3.987.130
ពន្ធលើប្រាក់ចំណូលបានបង់		(32.743)	(134.574)	(46.930)	(191.803)
លំហូរសាច់ប្រាក់សុទ្ធបានពីសកម្មភាព					
ប្រតិបត្តិការ		1.785.596	7.338.800	928.637	3.795.327
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					

ការទិញទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ

តំណាងឲ្យសាច់ប្រាក់សុទ្ធបានពី

សកម្មភាពវិនិយោគ

91	(10.538)	(43.311)	(9.645)	(39.708)
----	----------	----------	---------	----------

លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន

ការដកប្រាក់កម្ចី

93	-	-	-	-
----	---	---	---	---

ការទូទាត់សងប្រាក់កម្ចី

- ចំណែកប្រាក់ដើម

93	(394.337)	(1.620.725)	(404.858)	(1.666.800)
----	-----------	-------------	-----------	-------------

- ចំណែកការប្រាក់

93	(214.575)	(881.903)	(204.233)	(840.827)
----	-----------	-----------	-----------	-----------

លំហូរសាច់ប្រាក់សុទ្ធប្រើក្នុង

សកម្មភាពហិរញ្ញប្បទាន

(608.912)	(2.502.628)	(609.901)	(2.507.627)
-----------	-------------	-----------	-------------

កំណើន/(តម្លៃ)របស់សាច់ប្រាក់ និង

សាច់ប្រាក់សមមូលសុទ្ធ

1.166.146	4.792.861	309.901	1.247.992
-----------	-----------	---------	-----------

សាច់ប្រាក់ និងសាច់ប្រាក់សមមូល

នាថ្ងៃទី១ មករា

817.491	3.365.611	507.590	2.067.922
---------	-----------	---------	-----------

លម្អៀងពីការប្តូររូបិយប័ណ្ណ

-	(55.315)	-	49.697
---	----------	---	--------

សាច់ប្រាក់ និងសាច់ប្រាក់សមមូល

នាថ្ងៃទី៣១ ធ្នូ

1.983.637	8.103.157	817.491	3.365.611
-----------	-----------	---------	-----------

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានដូចខាងក្រោម៖

	កំណត់ សម្គាល់	2023		2022	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	5	186.189	760.582	149.736	616.463
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ	6	1.794.052	7.328.702	665.160	2.738.464
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា		3.396	13.873	2.595	10.684
		1.983.637	8.103.157	817.491	3.365.611

៩.១៨ របាយការណ៍ស្តីពីសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

៩.១៨.១.មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងរបាយការណ៍លទ្ធផលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួមទាំងសេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗដែលបានបង្ហាញនៅទំព័រទី៥ ដល់ទំព័រទី៣០។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវទិដ្ឋភាពពិតនិងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក សម្រាប់ ស.ត.ម”)។

៩.១៨.២.មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.ស.អ.ក”)។ ទំនួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់ បន្ថែមនៅក្នុងកថាខណ្ឌស្តីពីទំនួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុដែល មាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។

យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយអនុលោមទៅតាមក្រមសីលធម៌សម្រាប់គណនេយ្យករវិជ្ជាជីវៈ ដែលចេញផ្សាយដោយក្រុមប្រឹក្សាក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា “ក្រមសីលធម៌អន្តរជាតិ”) និងតាមតម្រូវការនៃក្រមសីលធម៌ដែលទាក់ទងនឹងការធ្វើសវនកម្មរបស់យើង ខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញទំនួលខុសត្រូវ ក្នុងផ្នែក ក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមតាមតម្រូវការទាំងនេះ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែល យើងខ្ញុំបានទទួលគឺមានលក្ខណៈគ្រប់គ្រាន់និងសមស្របដើម្បីផ្តល់ជាមូលដ្ឋាន ក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

៩.១៨.៣.ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់ សវនករ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍របស់សវនករនោះទេដែលយើងទទួលបានមុនការិយបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ និងផ្នែកផ្សេងទៀតដែលរួមបញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ដែលត្រូវបានគេរំពឹងថានឹងផ្តល់ជូនបន្ទាប់ពីការបរិច្ឆេទ។

មតិសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនគ្របដណ្តប់លើរបាយការណ៍ក្រុមប្រឹក្សាភិបាល ហើយយើងខ្ញុំក៏មិនបញ្ចេញមតិណាមួយដែល។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗហើយពិចារណាថាតើរបាយការណ៍ក្រុមប្រឹក្សាភិបាលនោះ មានភាពមិនស្របគ្នាជា សារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម មានបង្ហាញនូវកំហុសឆ្គងជាសារវន្តទេ។

ប្រសិនបើផ្អែកលើការងារដែលយើងបានអនុវត្តលើការងារផ្សេងទៀត ដែលយើងទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះហើយយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើរបាយការណ៍ក្រុមប្រឹក្សាភិបាលនេះ យើងខ្ញុំត្រូវរាយការណ៍ ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍លើរបាយការណ៍នេះទេ។

៩.១៨.៤.ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលបង្ហាញ នូវទិដ្ឋភាព និងត្រឹមត្រូវ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។ ក្រុមប្រឹក្សាភិបាលក៏ ទទួលខុសត្រូវផងដែរ ចំពោះការត្រួតពិនិត្យផ្ទៃក្នុងដែលក្រុមប្រឹក្សាភិបាលកំណត់ថាមានភាពចាំបាច់ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឲ្យជឿជាក់ពីការបង្ហាញកំហុសជាសារវន្ត ដោយសារការក្លែងបន្លំ ឬការភ័ន្តច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលមានភារៈទទួលខុសត្រូវលើ ការវាយតម្លៃលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទង ទៅនឹងនិរន្តរភាពអាជីវកម្ម

និងប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាព អាជីវកម្ម លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណង រំលាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យណាផ្សេងក្រៅពីធ្វើបែបនេះ។

ក្រុមប្រឹក្សាភិបាលមានភារៈទទួលខុសត្រូវ ចំពោះការត្រួតពិនិត្យ ដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

៩.១៨.៥.ទំនួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ

គឺផ្តល់នូវអំណះអំណាងសមហេតុផលថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំង មូលពុំមាន កំហុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួម បញ្ចូលមតិយោបល់នៃសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺអំណះអំណាងមានកម្រិត ខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា

សវនកម្មដែលធ្វើឡើងដែលអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (CISAs)

តែងតែរកឃើញនូវកំហុសឆ្គងជាសារវន្តដែលបានកើតឡើងនោះទេ។

ការរាយការណ៍ខុសអាចកើតឡើងដោយសារការក្លែងបន្លំឬភ័ន្តច្រឡំ ត្រូវបានចាត់ទុកជាសារវន្ត ប្រសិនបើការរាយការណ៍ខុសតែមួយឬរួមបញ្ចូលគ្នាត្រូវបានរំពឹងថានឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋ កិច្ចរបស់អ្នកប្រើប្រាស់ដោយពឹងផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។ ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (CISAs) យើងខ្ញុំប្រើប្រាស់ការ វិនិច្ឆ័យដែលប្រកបដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមធាតុនិយមក្នុងកំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់និងវាយតម្លៃហានិភ័យនៃការរាយការណ៍ខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដោយសារតែការក្លែងបន្លំឬភ័ន្តច្រឡំរៀបចំនិងអនុវត្តនូវនីតិវិធីសវនករដើម្បីឆ្លើយតបទៅនឹងហានិភ័យ ទាំងនោះនឹងទទួលភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់និងសមស្របដើម្បីជាមូលដ្ឋានសម្រា ប់ធ្វើការបញ្ចេញមតិសាធារណៈកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវរាល់ការរាយការ ណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការរាយការណ៍ខុសដែលកើត ឡើងពីការភ័ន្តច្រឡំដោយសារការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបយិតគ្នាការលួចបន្លំការលុបចោល ដោយចេតនា បំណកស្រាយមិនពិតគឺការបំពានលើនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ស្វែងយល់អំពីនីតិវិធីក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងរៀបចំ នីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញ មតិយោបល់លើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។

- វាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្មរបស់ក្រុមប្រឹក្សាភិបាលនិងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានថាភាពមិនច្បាស់លាស់ជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ឬលក្ខខណ្ឌដែលអាចធ្វើ ភាពមិនប្រាកដប្រជាជាសារវន្តទៅលើលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ប្រសិនបើ យើងខ្ញុំសន្និដ្ឋានថាមានភាពមិនប្រាកដប្រជាជាសារវន្តយើងខ្ញុំចាំបាច់ត្រូវទាក់ទាញចំណាប់អារម្មណ៍នៅ ក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅលើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឬប្រសិនបើការបង្ហាញព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ត្រូវធ្វើការ កែប្រែមតិសវនកម្មរបស់យើងខ្ញុំ។ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបាន គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ទោះបីយ៉ាងណាក៏ដោយព្រឹត្តិការណ៍ឬ លក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឲ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពអាជីវកម្ម។
- ការវាយតម្លៃលើការបង្ហាញជាទូទៅរចនាសម្ព័ន្ធនិងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែល រួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាននិងថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការនិងព្រឹត្តិ ការណ៍នានាតាមលក្ខណៈដែលអាចសម្រេចបាន នូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ

យើងខ្ញុំបានវាយការណ៍ជូនក្រុមប្រឹក្សាភិបាលក្នុងចំណោមបញ្ហាផ្សេងៗ

ស្តីពីវិសាលភាពនិងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្មនិងការរកឃើញបញ្ហាជាសារវន្តផ្សេង ទៀតដែលមានចំណុចខ្វះខាត នីតិវិធីគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងកំឡុងពេលធ្វើសវនកម្ម។


បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក
ក្រុមហ៊ុនគណនេយ្យករជំនាញ




ឧកញ៉ា Tan Khee Meng
គណនេយ្យករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 10 MAY 2024

១០. ផ្នែកគ្រប់គ្រងធនធានមនុស្ស

១០.១ ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី តែងតែយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាល ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិករបស់ខ្លួនយ៉ាងខ្លាំងចាប់តាំងពីបើកដំណើរការ រហូតដល់បច្ចុប្បន្ននេះ។ រាល់បុគ្គលិកដែលទើបចូលបម្រើការងារថ្មីទាំងអស់ត្រូវបានទទួលការបណ្តុះបណ្តាល ដោយការយកចិត្តទុកដាក់ខ្ពស់ និងច្បាស់លាស់បំផុតមុនពេលចាប់ផ្តើមបំពេញការងារទៅតាម តំណែងរៀងៗខ្លួនដើម្បីធានាឲ្យបាននូវការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដូច្នេះ ហើយបានជាស្ថាប័នផ្តល់ការបណ្តុះបណ្តាលបុគ្គលិក ទាំងចាស់ទាំងថ្មីមកពីគ្រប់សាខា។ ក្នុងឆ្នាំនេះ ស្ថាប័នក៏បានបើកវគ្គបណ្តុះបណ្តាលលើ ប្រធានបទជាងម្ភៃដែលមានដូចជា៖

- គោលការណ៍ផលិតផលឥណទាន និងការបំពេញទម្រង់គំរូ,
- ការវាយតម្លៃប្រាក់កម្ចី,
- ការបណ្តុះវិន័យឥណទាន,
- យុទ្ធសាស្ត្រដោះស្រាយបំណុល,
- ការវាយតម្លៃអតិថិជននិងប្លង់កម្មសិទ្ធិ
- ហានិភ័យឥណទាន
- ក្រមសីលធម៌វិជ្ជាជីវៈ និងបទបញ្ជាផ្ទៃក្នុង,
- របាយលម្អិតកំហុសធ្ងន់និងក្រមសីលធម៌
- ការប្រឆាំងសម្អាតសាច់ប្រាក់និងហិរញ្ញប្បទានភេរវកម្ម,
- របៀបរៀបចំឯកសារនិងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីទទួលបានឥណទាន
- និងមានមេរៀនផ្សេងៗ ជាច្រើនទៀតដែលមិនបានរាប់បញ្ចូល។

ចំពោះបុគ្គលិកចាស់គ្រឹះស្ថាននៅតែបន្តយកចិត្តទុកដាក់ដោយបង្កើននូវសមត្ថភាពចំណេះជំនាញថ្មីៗជា ច្រើនដល់ពួកគាត់តាមរយៈវគ្គសិក្ខាសាលានិងបណ្តុះបណ្តាលផ្នែកខាងក្នុងដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគាត់ ប្រកបការងារដោយមានប្រសិទ្ធភាពខ្ពស់។ មិនតែប៉ុណ្ណោះគ្រឹះស្ថានបានយកចិត្តទុកដាក់ខ្ពស់ទៅលើ ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកតាមរយៈការបញ្ជូនបុគ្គលិកទៅចូលរួមវគ្គសិក្ខាសាលានិង

វគ្គបណ្តុះបណ្តាលផ្សេងៗនៅខាងក្រៅដើម្បីឲ្យពួកគាត់ទទួលបាននូវបទពិសោធន៍ថ្មីៗ និងចំណេះដឹងល្អៗ បន្ថែមទៀត។



☎ 023 222 119 | 023 222 776

🌐 www.borribo.com.kh

📘 www.facebook.com/borribomfi



☎ 023 222 119 | 023 222 776

🌐 www.borribo.com.kh

📘 www.facebook.com/borribomfi



☎ 023 222 119 | 023 222 776

🌐 www.borribo.com.kh

📘 www.facebook.com/borribomfi

១០.១.១ ការបណ្តុះបណ្តាលផ្នែកខាងក្នុង

ដើម្បីធ្វើឲ្យបុគ្គលិកម្នាក់ៗមានសមត្ថភាពគ្រប់គ្រាន់ទាំងជំនាញ និងឥរិយាបថក្នុងការ បំពេញការងារ គ្រឹះស្ថានតែងតែរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលថ្មីៗជារៀងរាល់ខែ ជូនដល់បុគ្គលិក។ យ៉ាងណាមិញ ក្នុងមេរៀនទាំងនោះសុទ្ធសឹងតែជាគន្លឹះដ៏សំខាន់សម្រាប់យកទៅអភិវឌ្ឍន៍ខ្លួនអោយកាន់តែមានឆន្ទៈ ក្នុងការបម្រើការងារ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។



១០.១.២ ការបណ្តុះបណ្តាលផ្នែកខាងក្រៅ

ការបណ្តុះបណ្តាលផ្នែកខាងក្រៅ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត ដើម្បីឲ្យបុគ្គលិកបាន កសាងទំនាក់ទំនង និងស្វែងយល់រឿងថ្មីៗ ដែលបុគ្គលិកមានចំណុចខ្វះខាត។ គ្រឹះស្ថាន តែងតែយក ចិត្តទុកដាក់ចំពោះបុគ្គលិកគ្រប់រូប និងបានបញ្ជូនពួកគាត់ទៅចូលរួមវគ្គសិក្សាសាលា និងវគ្គបណ្តុះ បណ្តាលជាច្រើននៅតាមស្ថាប័ន និងអង្គភាពមួយចំនួន ដើម្បីទទួលបាននូវបទ ពិសោធន៍ និងចំណេះ ដឹងថ្មីៗដែលគ្រឹះស្ថានមិនទាន់បានរៀបចំឲ្យមាននូវមេរៀនទាំងនោះ ជូនដល់បុគ្គលិករបស់ខ្លួន ដើម្បី អភិវឌ្ឍន៍សមត្ថភាពក៏ដូចជាយកមកចូលរួមចែករំលែកដល់បុគ្គលិក ផ្សេងទៀតក្នុងន័យបង្កើនចំណេះដឹង និងសមត្ថភាពរបស់បុគ្គលិកខ្លួនឲ្យរីកចម្រើនទៅមុខជានិច្ច។



វគ្គសិក្សាស្តីពី៖ ប្រសិទ្ធភាពជាក់ស្តែងនៃសេវាកម្មផ្ទៃក្នុងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ



សិក្សាដោយផ្ទាល់ វគ្គបណ្តុះបណ្តាលស្តីពី ជំនាញក្នុងការចរចា

ដៃគូសហការ



អ៊ីនវេស្តម៉េនេស្ទ អ៊ីនវេសមិន ខនសាងម៉េនេ (អាយ អាយ អិម ស៊ី)
International Investment Management Consulting (IIMC)

ការអភិវឌ្ឍបែកច ដើម្បីកិត្យានុភាព
Great Green Growth





ទូរស័ព្ទលេខ: 023 222 119 | 023 222 776 | 023 222 090

សារអេឡិចត្រូនិច: bmimfi@borribo.com.kh

គេហទំព័រ: www.borribo.com.kh

សាខាតាខ្មៅ: ផ្ទះលេខ២៣ ផ្លូវជាតិ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ
ក្រុងតាខ្មៅ ខេត្តកណ្តាល

សាខាអង្គស្នួល: ផ្ទះលេខ អាសៀវ២ ផ្លូវជាតិលេខ០៤ ភូមិត្រយឹង ឃុំពើក
ស្រុក អង្គស្នួល ខេត្តកណ្តាល

សាខាកៀនស្វាយ: ផ្ទះលេខ៤៩ ផ្លូវជាតិលេខ០១ ភូមិធំ
ឃុំធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល

សាខាដូនពេញ: ផ្ទះលេខ ៣៨អីសៀវ, ផ្លូវលេខ១០៨
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ

ធ្វើអោយជីវិតអ្នកកាន់តែប្រសើរ



អាគារ ១៩ ផ្លូវលេខ ៣៧១ ភូមិ ភ្នំពេញ
សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ
រាជធានីភ្នំពេញ